



ហ្វុណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

富南小額信貸公司 FUNAN Microfinance Plc.

ឱកាសការងារ

ហ្វុណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ ដែលមានភាគទុនិកយុទ្ធសាស្ត្រដ៏រឹងមាំ គឺ ក្រុមហ៊ុនវិនិយោគ កាណាឌីយ៉ាអ៊ីវេសមិនហ្វឺឌឺន (Canada Investment Holding) និង ក្រុមហ៊ុនហ្វុលឡឺតតុនហ្វាយណាល់ស៊ីហ្វហ្វឺន (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្អឈ្មោះនៅក្នុង និង ក្រៅប្រទេស។ បច្ចុប្បន្ន ហ្វុណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានសាខាចំនួន៥១ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទស្សនវិស័យរបស់យើងគឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេ ជួយលើកកម្ពស់ជីវភាពរស់នៅ និងភាពជោគជ័យដល់ពលរដ្ឋកម្ពុជា។ បេសកកម្មរបស់យើងគឺផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលមានលក្ខណៈសាមញ្ញ ងាយស្រួល សេវាប្រសើរ និងប្រតិបត្តិតាមច្បាប់ ប្រព្រឹត្តិទាន។ ដើម្បីឆ្លើយតបភាពរីកចម្រើនរបស់ខ្លួន ហ្វុណាន ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពលើមុខតំណែងជា៖

មន្ត្រីកណ្តាល (ចំនួន ១០០នាក់)	ទីតាំង ការងារ	១. សាខាកំពង់ចាម	១៤. សាខាត្រាំកក់	២៧. សាខាបាត់ដំបង	៤០. សាខាឆ្លូង
		២. សាខាព្រៃឈរ	១៥. សាខាកំពង់ស្ពឺ	២៨. សាខាបរវេល	៤១. សាខាស្នួល
		៣. សាខាស្ទឹងត្រែង	១៦. សាខាបរសេដ្ឋ	២៩. សាខាមោងឫស្សី	៤២. សាខាមណ្ឌលគីរី
		៤. សាខាបាធាយ	១៧. សាខាកំពត	៣០. សាខាមង្គលបុរី	៤៣. សាខាធនគីរី
		៥. សាខាស្រីសន្ធរ	១៨. សាខាឈូក	៣១. សាខាសៀមរាប	៤៤. សាខាស្ទឹងត្រែង
		៦. សាខាពញាកែក	១៩. សាខាបន្ទាយមាន	៣២. សាខាស្រូវនិគម	៤៥. សាខាពញាព្ន
		៧. សាខាកំពង់ធំ	២០. សាខាព្រះសីហនុ	៣៣. សាខាជីកែវ	៤៦. សាខាខ្សាច់កណ្តាល
		៨. សាខាបាវយល	២១. សាខាព្រៃនប់	៣៤. សាខាត្រឡាញ់	៤៧. សាខាកោះធំ
		៩. សាខាស្នោង	២២. សាខាកំពង់ឆ្នាំង	៣៥. សាខាស្វាយអន្ទរ	៤៨. សាខាកៀនស្វាយ
		១០. សាខាតាកែវ	២៣. សាខាកំពង់ត្រឡាច	៣៦. សាខាកំពង់ត្របែក	៤៩. សាខាពោធិ៍សែនជ័យ
		១១. សាខាបាទី	២៤. សាខាពោធិ៍សាត់	៣៧. សាខាស្វាយរៀង	៥០. សាខាដង្កោ
		១២. សាខាគិរីវង់	២៥. សាខាក្រករ	៣៨. សាខាព្រះវិហារ	៥១. សាខាការិយាល័យកណ្តាល
		១៣. សាខាព្រៃកប្បាស	២៦. សាខាបាកាន	៣៩. សាខាក្រចេះ	

<p>ភារៈកិច្ច និងការទទួលខុសត្រូវ</p> <ul style="list-style-type: none"> គោរពយ៉ាងម៉ឺងម៉ាត់តាមទស្សនវិស័យ បេសកកម្ម គោលការណ៍ នីតិវិធី និងសេចក្តីណែនាំ សិក្សា អនុវត្ត វាយតម្លៃកណ្តាល ឲ្យបានត្រឹមត្រូវ និងទាន់សម័យ ចុះផ្សព្វផ្សាយ និង ទាក់ទាញអតិថិជនគោលដៅ តាមដានការប្រើប្រាស់ទុន និងការសងត្រឡប់របស់អតិថិជន ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់ដឹកនាំ។ 	<p>លក្ខណៈសម្បត្តិ</p> <ul style="list-style-type: none"> បញ្ចប់សញ្ញាបត្រទុតិយភូមិ និងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ មានបទពិសោធន៍ផ្នែកលក់ ឬផ្នែកកណ្តាលកាន់តែប្រសើរ មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ ជាមនុស្សអំណត់ គស៊ូ ស្វាហាប់ ស្មោះត្រង់ មានឆន្ទៈខ្ពស់ ត្រូវមានម៉ូតូផ្ទាល់ខ្លួនសំរាប់ប្រតិបត្តិការងារ។
--	---

អត្ថប្រយោជន៍ទទួលបាន

- ប្រាក់ខែគោល
- ប្រាក់ខែទី១៣
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ
- ប្រាក់ខែប្រែប្រួល
- ប្រាក់ឧបត្ថម្ភថ្លែងកសណ្ឋាន និងអារម្មណ៍
- ប្រាក់ឧបត្ថម្ភ ថ្លៃសាំង និងថ្លៃឈ្នួលម៉ូតូ
- ប្រាក់អតីតភាពការងារ
- ប្រាក់សោធននិវត្តន៍
- ឧបត្ថម្ភទូរស័ព្ទ និងស៊ុមភាគ
- ទទួលបានការធានារ៉ាប់រងអាយុជីវិត និង ធានារ៉ាប់រងពី (ប.ស.ស)
- ផ្តល់ប្រាក់កម្ចីសំរាប់បុគ្គលិកដែលមានការប្រាក់ទាប
- ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់អភិវឌ្ឍន៍អាជីវកម្ម
- ឱកាសឡើងតួនាទី
- ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ
- ផ្តល់ការស្នាក់នៅ (សម្រាប់ការបំពេញការងារ)
- អត្ថប្រយោជន៍ផ្សេងៗ

របៀបដាក់ពាក្យ

- ការិយាល័យសាខា ឬការិយាល័យកណ្តាល
 - អ៊ីម៉ែល recruitment@funan.com.kh ឬ bunra.nat@funan.com.kh
 - ទូរស័ព្ទលេខ 069 888 114/090 9999 72/081 888 729
 - គេហទំព័រ www.funan.com.kh/carrer/
- បុត្រសម្ព័ន្ធធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ